

ព្រះរាជក្រឹត្យ នស/រកត/០៩៩៩/១៧៣

យើង

ព្រះហស្ថលេខាព្រះ នរោត្តម សីហនុ រាជធានីភ្នំពេញ
ឧត្តរាស្រ័យ វិស្វន្ទធានី អគ្គនាយកស្រុកស្រែកស្រី និងរកត
ប្រឹក្សាសភាជាតិ និង បរមនាថ បរមបណ្ឌិត
ព្រះចៅក្រុងកម្ពុជាធិបតី

- បានប្រឆាំងប្រយោជន៍ប្រទេស នៃព្រះរាជាណាចក្រកម្ពុជា
- បានប្រឆាំងប្រយោជន៍ព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានប្រឆាំងប្រយោជន៍ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការប្រកាស និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ .-** តែងតាំងនាយករដ្ឋមន្ត្រី ស្រីសុខា សុខុមាលី ជាអគ្គនាយករដ្ឋមន្ត្រី និង ឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា តាមរចនាសម្ព័ន្ធ អគ្គនាយក ។
- មាត្រា ២ .-** នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាសប្រើប្រាស់នាយករដ្ឋមន្ត្រី និង ឧបនាយករដ្ឋមន្ត្រី ព្រះរាជក្រឹត្យលេខ ។
- មាត្រា ៣ .-** ព្រះរាជក្រឹត្យនេះ ចូលជាធរមានចាប់ពីថ្ងៃចេញព្រះហស្ថលេខាតទៅ ។

ធ្វើនៅភ្នំពេញ ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ១៩៩៩
ព្រះហស្ថលេខា
នរោត្តម សីហនុ

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

អនុក្រឹត្យ លេខ ៨៣ អនក្រ/បក

ស្តីពីការកែតំណែងនិង អតិបរមា នៃយានយន្តដឹកជញ្ជូនដឹកជញ្ជូន
ដែលមើកមរើបណ្តាញដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាល

- បានប្រើប្រាស់ប្រកាសប្រកាស នៃព្រះរាជាណាចក្រកម្ពុជា

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១១៩៨/៧២ ចុះថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្តីពីការ តែងតាំងរាជរដ្ឋាភិបាល ដែលព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ ស្តីពីការប្រកាស និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែ អកា ឆ្នាំ ១៩៩៦ ដែលប្រកាស អោយប្រើច្បាប់ ស្តីពីការអនុវត្តក្រសួងសាធារណការ និងដឹកជញ្ជូន ។
- បានឃើញក្រឹត្យលេខ ៦៩ ក្រ ចុះថ្ងៃទី៣១ ខែ សីហា ឆ្នាំ ១៩៩១ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ចរាចរ ផ្លូវគោក
- បានឃើញអនុក្រឹត្យលេខ ១៤ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ១៩៩៤ ស្តីពីការប្រកាស និង ការប្រព្រឹត្តិទៅរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន
- បានការរកភាពពិតគណៈរដ្ឋមន្ត្រី នាសម័យប្រជុំពេញអង្គ ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ ១៩៩៤

សំរេច

ជំពូកទី១

មន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូន

មាត្រា ១ .-

អនុក្រឹត្យនេះ មានគោលបំណងកំណត់ការគ្រប់គ្រងទំនប់បង្កប់នឹងបង្កើតជញ្ជូនទំនិញតាមបណ្តាញ ផ្លូវជាតិទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅនាភាពស្ថិតស្ថេររបស់ផ្លូវថ្នល់ដែលបានប្តូរអង្វែង ស្រប តាមបច្ចេកទេស នៃការស្ថាបនាផ្លូវថ្នល់ ។

ជំពូកទី២

និយមន័យ " លក្ខបច្ចេកទេស " ដែលប្រើក្នុងអនុក្រឹត្យ

មាត្រា ២ .- ត្រូវបានហៅថា :

- រថយន្តដឹកជញ្ជូន : សំដៅរថយន្តដែលមានម៉ាស៊ីនភ្ជាប់ជាមួយភ្លៅរថយន្ត គឺអ័ក្សរបស់រថយន្ត ដែល ភ្ជាប់ដោយកង់រថយន្តខាងឆ្វេង និងខាងស្តាំ ។ កង់នោះអាចជាកង់សាមញ្ញ ឬកង់ភ្លោះ ។
- ភ្លៅទោល : គឺជាភ្លៅរថយន្តដែលមានចំងាយយ៉ាងតិច ១,៨០ ម៉ែត្រ ពីភ្លៅមួយទៀត ។
- ភ្លៅខុប : សំដៅភ្លៅរថយន្តពីរនៅចំងាយពីគ្នាយ៉ាងតិចជាង ១,៨០ ម៉ែត្រ និងគ្នាមួយជាង១,៣០ម៉ែត្រ ។
- រ៉ឺម៉ក : សំដៅយានសំរាប់ផ្ទុកទំនិញគ្មានម៉ាស៊ីនភ្ជាប់ជាមួយ ពេលប្រើប្រាស់សម្រាប់ដោយរថយន្ត ដឹកជញ្ជូន ។
- យានយន្តដឹកជញ្ជូន : គឺសំដៅរថយន្តដឹកជញ្ជូនទាំងរ៉ឺម៉ក ដែលរថយន្តនោះសណ្តែង ។
- ទំនប់សរុបរបស់យានយន្តដឹកជញ្ជូន : គឺជាទំនប់របស់រថយន្ត រ៉ឺម៉ក និងទំនិញផ្ទុក ។

- ក្រុមបណ្តាញផ្លូវជាតិប្រភេទ (ក) : - ផ្លូវជាតិលេខ៤ លេខ៦ លេខ៧ ពីផ្លូវកែងស្តង់ ទិសដៅ កំពង់ចាម ។
- ក្រុមបណ្តាញផ្លូវជាតិប្រភេទ (ខ) : - ផ្លូវជាតិផ្សេងៗទៀត ។

ជំពូកទី៣

គិតកំណត់ទំនប់ អតិបរមានៃគ្រូរ យានយន្តដឹកជញ្ជូន

មាត្រា ៣ .-

ត្រូវបានកំណត់ត្រឹម១០គោន ទំនប់អតិបរមានៃគ្រូរយានយន្តដឹកជញ្ជូនដែលរាចរនៅលើ បណ្តាញផ្លូវជាតិ ប្រភេទជាណាចក្រកម្ពុជា ។

មាត្រា ៤ .-

ត្រូវបានកំណត់ត្រឹម១៩គោន ទំនប់អតិបរមានៃគ្រូរឌុបបរទេសដឹកជញ្ជូនដែលរាចរនៅលើ បណ្តាញផ្លូវជាតិ ប្រភេទជាណាចក្រកម្ពុជា ។ ទំនប់ដឹកគ្រូរ គ្រូរយានយន្តដឹកជញ្ជូន ប្រភេទ គ្រូរយានយន្ត មាត្រា ៧ នៃអនុក្រឹត្យនេះ ។

ជំពូកទី៤

គិតកំណត់ទំនប់ អតិបរមានៃគ្រូរ យានយន្តដឹកជញ្ជូន

អនុញ្ញាតអោយធ្វើចរាចរណ៍គ្រូរយានយន្តដឹកជញ្ជូនថ្មី ប្រភេទ (ក)

មាត្រា ៥ .-

ទំនប់ចរាចរណ៍យានយន្តដឹកជញ្ជូន ដែលធ្វើចរាចរណ៍ក្រុមបណ្តាញផ្លូវជាតិប្រភេទ (ក) ត្រូវបានកំណត់អតិបរមា ដូចតទៅ :

- ១-ចំពោះរថយន្តដឹកជញ្ជូនដែលមានគ្រូរ ២ កំរិតទំនប់អតិបរមា អនុញ្ញាតពី ១៦គោន ។
 - ២-ចំពោះរថយន្តដឹកជញ្ជូនដែលមានគ្រូរ ៣ កំរិតទំនប់អតិបរមា អនុញ្ញាតពី ២៥ គោន ។
- គ្រូរយានយន្តត្រូវអោយស្របមាត្រា ៣ និង មាត្រា ៥ នៃអនុក្រឹត្យនេះ ។

មាត្រា ៦ .-

ទំនប់សរុបអតិបរមានៃរថយន្តដឹកជញ្ជូនមានសណ្តាប់រឹមកំរិត ត្រូវបានអនុញ្ញាតដូចខាងក្រោម នេះ :

- ១-ចំពោះរថយន្តដែលមានគ្រូរ ៥ ទំនប់សរុបអតិបរមាអនុញ្ញាតអោយចរាចរពី ៣៥គោន ។
 - ២-ចំពោះរថយន្តដែលមានគ្រូរ ៥ ទំនប់សរុបអតិបរមាអនុញ្ញាតអោយចរាចរពី ៥០គោន ។
- ទំនប់សរុបនេះក៏ត្រូវអោយស្របមាត្រា ៣ មាត្រា ៥ និងមាត្រា ៥ ហើយទំនប់សរុបសរុបរឹមកំរិត មិនត្រូវ អោយធ្លាក់ជាង ៣០% (ភាគរយ) ពីទំនប់សរុប នៃរថយន្តដឹកជញ្ជូនដែលអនុសាសណ្តាងនោះ ។

ជំពូកទី៥

កំរិតទំនាក់ទំនង អតិបរមា យានយន្តដឹកជញ្ជូន

អនុញ្ញាតដោយធ្វើចរាចរតាមក្របបណ្តាញដូចជាតិ ប្រភេទ (ខ)

មាត្រា ៧ .-

ទំនាក់ទំនងយានយន្តដឹកជញ្ជូន ដែលធ្វើតាមតារាងក្របបណ្តាញដូចជាតិដូចគ្នាទាំងអស់ ត្រូវបានកំណត់
ជាអតិបរមាដូចតទៅ :

- ១-ចំពោះរថយន្តដឹកជញ្ជូនដែលមានរៀង ២ កំរិតទំនាក់ទំនងអតិបរមា អនុញ្ញាត ១៦តោន ។
- ២-ចំពោះរថយន្តដឹកជញ្ជូនដែលមានរៀង ៣ កំរិតទំនាក់ទំនងអតិបរមា អនុញ្ញាត ២០ តោន ។
- រៀងរថយន្តក៏ត្រូវអោយស្របមាត្រា ៣ និង មាត្រា ៥ ដែរអនុក្រឹត្យនេះ ។

មាត្រា ៨ .-

ទំនាក់ទំនងអតិបរមាបស់រថយន្តដឹកជញ្ជូន មានសំណេញវិម៉ក ត្រូវបានអនុញ្ញាតដូចខាងក្រោម
នេះ :

- ១-ចំពោះរថយន្តដែលមានរៀង ៥ ទំនាក់ទំនងអតិបរមាអនុញ្ញាតដោយរថយន្ត ៣០តោន ។
- ២-ចំពោះរថយន្តដែលមានរៀង ៥ ទំនាក់ទំនងអតិបរមាអនុញ្ញាតដោយរថយន្ត ៣៥តោន ។

ទំនាក់ទំនងនេះក៏ត្រូវអោយស្របមាត្រា ៣ មាត្រា ៥ និងមាត្រា ៧ ដូចមានចែងខាងលើ ហើយទំនាក់
ទំនងរបស់វិម៉ក មិនត្រូវអោយធ្ងន់ជាង ៣០% (ភាគរយ) ពីទំនាក់ទំនងយានយន្តដឹកជញ្ជូនដែលអនុ
សាណ្តាង ។

ទំនាក់ទំនងត្រូវបានកំណត់ក្នុងចំណុចខាងលើនេះ អាចនឹងតែប្រែប្រួលដោយប្រកាសរបស់ក្រសួង ។

ជំពូកទី៦

បទប្បញ្ញត្តិដោយខ្សែក

មាត្រា ៩ .-

កំរិតកំណត់លំអិត ស្តីពីទំនាក់ទំនងរថយន្តអនុញ្ញាតចំពោះប្រភេទរថយន្តដឹកជញ្ជូននីមួយៗ ត្រូវកំណត់
ដោយប្រកាសរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ។

មាត្រា ១០ .-

ចំពោះការដឹកជញ្ជូនពិសេស ដែលមានទំនាក់ទំនងលើសពីកំរិតទំនាក់ទំនងដែលបានចែងក្នុងអនុក្រឹត្យនេះ ហើយ
ដែលមានលក្ខណៈចាំបាច់ និងប្រព្រឹត្តទៀងម្តងម្កាល ម្ចាស់រថយន្តត្រូវធ្វើពាក្យសុំអនុញ្ញាតអាក្រក់
សាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនិងសំរេច ។

មាត្រា ១១ .-

រថយន្តដឹកជញ្ជូនទាំងឡាយណា ដែលមានប្រភេទខុសប្លែកពីប្រភេទដូចមានចែងក្នុងអនុក្រឹត្យនេះ
ត្រូវធ្វើសំណើមត្តការអនុញ្ញាតធ្វើចរាចរពីក្រសួងសាធារណការនិងដឹកជញ្ជូន ជាមុន ។

មាត្រា ១២ .-

កិច្ចការណ៍ទាំងអស់អនុញ្ញាតក្នុងកាត់ស្តាន ដែលសរសេរលើផ្ទៃកាត់កាត់ គឺជាបង់ប្រាក់នៃអនុញ្ញាតនៃអនុញ្ញាត
កិច្ចការណ៍ ដោយមិនគិតថ្លៃសំណងអីត ។

មាត្រា ១៣ .-

ក្នុងករណីពិសេស ដែលស្តាប់ដោយបណ្តាញស្តីពីការងារនៃការប្រយុទ្ធប្រយោជន៍ ហើយរដ្ឋមាន
បទដ្ឋានស្តីពីការងារនៃការងារ ដើម្បីធានាថាប្រាក់បញ្ញើរបស់ប្រជាជនមានសុវត្ថិភាព ក្រសួងសេដ្ឋកិច្ច
ការ និង កិច្ចការ ត្រូវគាំទ្រការងារកិច្ចការណ៍នៃអនុញ្ញាតនៃការងារ ហើយធ្វើប្រកាសជូនដំណឹង
ដល់ក្រុមហ៊ុនកិច្ចការ ។

**ជំពូកទី៧
ទោសប្បញ្ញត្តិ**

មាត្រា ១៤ .-

ការស្តាប់លើស ត្រូវផ្អាកលើគោលការណ៍ដូចខាងក្រោម ៖
១-ចំពោះបង់ប្រាក់អនុញ្ញាតដែលលើសពីការអនុញ្ញាត ដូចមានចែងក្នុងមាត្រា៣ មាត្រា៥ មាត្រា៦
មាត្រា៧ និងមាត្រា៨ គិតជា ៥% ត្រូវធ្វើការប្រកាសជាបណ្តាញដោយមិនគិតថ្លៃ ។
២-ចំពោះបង់ប្រាក់អនុញ្ញាតដែលលើសពីការអនុញ្ញាត ដូចមានចែងក្នុងមាត្រា៣ មាត្រា៥ មាត្រា៦
មាត្រា៧ និងមាត្រា៨ គិតពី ៥% ដល់ ១០% ត្រូវពិន័យជាប្រាក់ ១០០.០០០រៀល (មួយរយពាន់រៀល)
៣-ចំពោះបង់ប្រាក់អនុញ្ញាតដែលលើសពីការអនុញ្ញាត ដែលចែងក្នុងមាត្រា៣ មាត្រា៥ មាត្រា៦
មាត្រា៧ និងមាត្រា៨ គិត ១០% ឡើងទៅ ត្រូវពិន័យជាប្រាក់ ១០០.០០០រៀល (មួយរយពាន់រៀល)
សំរាប់បង់ប្រាក់ ១ពាន់ ។ បង់ប្រាក់នេះ គឺត្រូវគិតថ្លៃដាច់ខាតនៃបង់ប្រាក់ ដែលបង់ប្រាក់អនុញ្ញាត ។

មាត្រា ១៥ .-

ការប្រកាសកិច្ចការណ៍ដែលត្រូវប្រើលើសពីការអនុញ្ញាតនៃការងារ គឺជាបង់ប្រាក់អនុញ្ញាត
ដោយបង្កប់លើស មុននឹងបានដកចំណូលលើសនៃបង់ប្រាក់ និងបង់ប្រាក់ស្តាប់លើស ។ លើការស្តាប់លើស
ក្នុងការឡើងវិញនៃការងារនៃការងារ ដើម្បីបន្តការងារនៃការងារនេះ គ្មានវេយស្តជា
អ្នកប្រើប្រាស់ប្រាក់ ។

មាត្រា ១៦ .-

ប្រតិបត្តិការកិច្ចការណ៍លើសពីការងារ បណ្តាញដោយមានការអនុញ្ញាតដល់ប្រឡូសម្បត្តិរដ្ឋជាតិ
នៃប្រាក់ គ្មានវេយស្តការងារអនុញ្ញាតនៃបង់ប្រាក់ បន្ថែមលើប្រាក់ពិន័យ ។

មាត្រា ១៧ .-

ប្រាក់ដែលបានប្រើលើសពីការងារ ត្រូវបង់ប្រាក់ការងាររដ្ឋប្រាក់ ២០% និងប្រាក់ ៥០% ត្រូវបានអនុញ្ញាត
ធ្វើការងារដល់ភ្នាក់ងារមានសមត្ថកិច្ច ដែលបានមិត្តអនុញ្ញាតការងាររបស់ខ្លួន ។

ជំពូកទី៨
អវសានប្បញ្ញត្តិ

មាត្រា ១៨ .-

បទបញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ១៩ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សហរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សហរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័ន និងអភិបាលខេត្ត-ក្រុងដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ១៩៩៩

នាយករដ្ឋមន្ត្រីស្តីទី

ហត្ថលេខា និង ត្រា

ស ខេខ
